



ชื่อ.....นามสกุล.....

ชั้น.....เลขที่.....


โรงเรียน.....

วันที่ทำเรื่อง.....วันที่.....เดือน.....พ.ศ.

วันที่ทำครบ 21 ครั้ง.....วันที่.....เดือน.....พ.ศ.

ตั้งกำลังใจให้ตัวเอง

ให้กำลังใจตัวเองให้ดีขึ้น.....



แบบที่ 3 ของเล่นสารพัดนึก (หญิง)

เมื่อรับของเล่นให้ใจหรือพัฒนาตนเองแล้ว ให้รับของเล่นที่เล่นได้
หรือของเล่นมาเล่นให้ตัวเอง เช่น วันที่ 1 ให้เล่นได้หรือของเล่นมาเล่น 1